

ឈ្មោះគោលនយោបាយ:	គោលនយោបាយទូទាត់វិក្កយបត្រ និងប្រមូលប្រាក់
លេខគោលនយោបាយ:	503
ផ្នែក:	ហិរញ្ញវត្ថុ
តំបន់មុខងារ:	ហិរញ្ញវត្ថុ
ឯកភាពដោយ:	ក្រុមប្រឹក្សាភិបាលរបស់ Bon Secours Mercy Health, Inc.
កាលបរិច្ឆេទមានប្រសិទ្ធភាព:	3/1/2026
កំណែ:	7.0
ស្ថានភាពគោលនយោបាយ:	បានអនុម័ត

I. គោលនយោបាយ (ការយល់ដឹងខ្ពស់)

ដូចបានបង្កើតឡើងដោយក្រុម IRS ផ្នែក 501(r) BSMH ប្តេជ្ញាចិត្តក្នុងការផ្តល់ការអប់រំដល់អ្នកជំងឺ និងអ្នកធានា ដោយសារតែវាពាក់ព័ន្ធនឹងការទូទាត់វិក្កយបត្រ និងការប្រមូលប្រាក់នៃ ការទូទាត់ឱ្យសេវាដែលត្រូវបានផ្តល់ជូន។ BSMH នឹងមិនចូលរួមក្នុងសកម្មភាពប្រមូលប្រាក់វិសាមញ្ញណាមួយ (ដូចដែលបានកំណត់នៅទីនេះ) ប្រឆាំងនឹងបុគ្គលណាម្នាក់ដើម្បីទទួលបានប្រាក់សំណងសម្រាប់ការថែទាំ មុនពេលមានការខិតខំប្រឹងប្រែងសមហេតុផលដើម្បីកំណត់ថាតើបុគ្គលនោះមានសិទ្ធិទទួលបានជំនួយ សម្រាប់ការថែទាំក្រោមគោលនយោបាយ HFA ដែរឬទេ។

II. គោលបំណង (សារសំខាន់ចំនួនបី)

នៅក្នុងដំណើរបេសកកម្មរបស់ខ្លួនដើម្បីលើកកម្ពស់សុខភាពសហគមន៍ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើជនគ្រីក្រ និងខ្វះសេវាថែទាំ និងនៅក្នុងស្ថាពរសង្គម របស់ក្រសួងព្យាបាលនៃព្រះយេស៊ូ Bon Secours Mercy Health ប្តេជ្ញាចិត្តក្នុងការផ្តល់ការអប់រំដល់អ្នកជំងឺ និងអ្នកធានា ដោយសារ តែវាពាក់ព័ន្ធនឹងការទូទាត់វិក្កយបត្រ និងការប្រមូលប្រាក់នៃការទូទាត់ឱ្យសេវាដែលត្រូវបានផ្តល់ជូន។ ការទូទាត់តាមគណនីនឹងត្រូវបានបន្តយ៉ាងជាប់លាប់ ដោយមិនគិតពីជាតិសាសន៍ អាយុ ភេទ សាសនាជាតិពន្ធុ ដើមកំណើតជាតិ សញ្ជាតិ ភាសាដើម សាសនា ការអប់រំ ការងារ ឬស្ថានភាពជានិស្សិត ការរៀបចំ ទំនាក់ទំនង ធានារ៉ាប់រង ជំហសហគមន៍ ឬកត្តាបង្ហាញពីការរើសអើងណាមួយផ្សេងទៀត។ ដើម្បីសម្រេចគោលដៅនេះបាន BSMH នឹងមិនចូលរួមក្នុងសកម្មភាពប្រមូលប្រាក់វិសាមញ្ញណាមួយ (ដូចដែលបានកំណត់នៅទីនេះ) ប្រឆាំងនឹងបុគ្គលណាម្នាក់ដើម្បីទទួលបានប្រាក់សំណងសម្រាប់ការថែទាំ មុនពេលមានការខិតខំប្រឹងប្រែងសមហេតុផលដើម្បីកំណត់ថាតើបុគ្គលនោះមានសិទ្ធិទទួលបានជំនួយ សម្រាប់ការថែទាំក្រោមគោលនយោបាយ HFA ឬទេ។

រាល់អ្នកធានាគ្រប់រូបនឹងទទួលបានពេលវេលា និងការប្រាស្រ័យទាក់ទងសមស្របដើម្បីដឹងអំពី និងយល់អំពីការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ។ អ្នកធានានឹងទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុចំពោះសេវា ដែល ត្រូវបានផ្តល់ជូនជាក់ស្តែង និងត្រូវបានចងក្រងជាឯកសារយ៉ាងគ្រប់គ្រាន់។ អ្នកតំណាង BSMH នឹង/ឬអ្នកចនាតាំងផ្សព្វផ្សាយជាសាធារណៈនូវគោលនយោបាយ HFA ដោយផ្តល់ជូននូវច្បាប់ចម្លងនៃសេចក្តីសង្ខេបនៃជាតិសាសនាសម្បត្តិពីគោលនយោបាយ មុនពេលអ្នកជំងឺចេញពីពេទ្យ។ ការយល់ដឹងអំពីការធានារ៉ាប់រងរបស់អ្នកធានាម្នាក់ៗគឺជាការទទួលខុសត្រូវរបស់អ្នកធានា។

ឈ្មោះគោលនយោបាយ:	ការ ទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	កាលបរិច្ឆេទពិនិត្យចុងក្រោយ:	1/23/2026	ទំព័រ:	1
កំណែ:	7.0	កាលបរិច្ឆេទកែប្រែចុងក្រោយ:	1/23/2026	កាលបរិច្ឆេទដើម:	12/2/2019

រាល់បំណុលដែលត្រូវទូទាត់ដោយខ្លួនឯងជាលក្ខណៈបន្ទាប់បន្សំចំពោះការធានារ៉ាប់រងត្រូវបានកំណត់ដោយការធានារ៉ាប់រងរបស់អ្នកធានា និងដោយបែបផែននៃអត្ថប្រយោជន៍។ BSMH ពឹងផ្អែកលើការពន្យល់អំពីអត្ថប្រយោជន៍ និងព័ត៌មានដទៃទៀតពីអ្នកធានា និងអ្នកធានារ៉ាប់រង ចំពោះសិទ្ធិទទួលបានការវិនិច្ឆ័យលើការទាមទារ និងការកំណត់អំពីការទទួលខុសត្រូវរបស់អ្នកជំងឺ។

III. វិសាលភាព (ប្រជាជនដែលត្រូវស្ថិតក្រោមការអនុវត្តនៃគោលនយោបាយនេះ)

គោលនយោបាយស្តីពីវិក្កយបត្រ និងការប្រមូលប្រាក់នេះ ត្រូវបានអនុវត្តចំពោះ BSMH Healthcare Facilities ដូចខាងក្រោម។ គោលនយោបាយស្តីពីការទូទាត់វិក្កយបត្រ និងការប្រមូលប្រាក់ត្រូវបានអនុវត្តចំពោះកន្លែងថែទាំសុខភាព BSMH នៅសហរដ្ឋអាមេរិក (“ស.រ.អា”) ហើយមិនរាប់បញ្ចូលមន្ទីរពេទ្យ ដែលមានទីតាំងនៅក្រៅសហរដ្ឋអាមេរិកទេ៖

Cincinnati

- Mercy Health – Anderson Hospital
- Mercy Health – Clermont Hospital
- Mercy Health – Fairfield Hospital
- The Jewish Hospital – Mercy Health
- Mercy Health – West Hospital
- Mercy Health – Kings Mills Hospital

Kentucky

- Mercy Health - Lourdes Hospital
- Mercy Health - Marcum និង Wallace Hospital

Lima

- Mercy Health - St. Rita's Medical Center

Lorain

- Mercy Health – Lorain Hospital
- Mercy Health - Allen Hospital

Springfield

- Mercy Health - Springfield Regional Medical Center
- Mercy Health – Urbana Hospital

Toledo

- Mercy Health - St. Vincent Medical Center
- Mercy Health – Perrysburg Hospital
- Mercy Health - St. Charles Hospital
- Mercy Health - St. Anne Hospital
- Mercy Health - Defiance Hospital

ឈ្មោះគោលនយោបាយ៖

ការ
ទូទាត់វិក្កយបត្រ
និងប្រមូលប្រាក់
7.0

កាលបរិច្ឆេទពិនិត្យចុងក្រោយ៖

1/23/2026

ទំព័រ៖

2

កំណែ៖

កាលបរិច្ឆេទកែប្រែចុងក្រោយ៖

1/23/2026

កាលបរិច្ឆេទដើម៖

12/2/2019

- Mercy Health - Tiffin Hospital
- Mercy Health - Willard Hospital

Youngstown

- Mercy Health - St. Elizabeth Youngstown Hospital
- Mercy Health - St. Elizabeth Boardman Hospital
- Mercy Health - St. Joseph Warren Hospital

Richmond

- Bon Secours - St. Francis Medical Center
- Bon Secours – Richmond Community Hospital
- Bon Secours - Memorial Regional Medical Center
- Bon Secours - St. Mary's Hospital

Rappahannock

- Rappahannock General Hospital

Hampton Roads

- Bon Secours Mary Immaculate Hospital
- Bon Secours Maryview Medical Center
- Bon Secours Harbour View Medical Center

South Carolina

- St. Francis Downtown
- St. Francis Eastside
- St. Francis Millennium

Southern Virginia

- Bon Secours - Southern Virginia Medical Center
- Bon Secours - Southside Medical Center
- Bon Secours - Southampton Medical Center

IV. សេចក្តីលម្អិតអំពីគោលនយោបាយ (ពិន្ទុគាំទ្រ)

គោលនយោបាយ៖

របាយការណ៍ស្តីពីសេវារបស់មន្ទីរពេទ្យត្រូវបានធ្វើទៅអ្នកជំងឺ/អ្នកធានា/ក្នុងវដ្តគិតវិក្កយបត្រដែលកើនឡើង។ ក្នុងករណីអ្នកជំងឺមិនមានការធានារ៉ាប់រង ដែលអ្នកជំងឺបង់ប្រាក់ដោយខ្លួនឯង របាយការណ៍នេះនឹងត្រូវធ្វើទៅ បន្ទាប់ពីផ្តល់សេវារួច។ ក្នុងករណីជាច្រើន នៅពេលដែលអ្នកជំងឺមានការធានារ៉ាប់រងតាមរយៈអ្នកធានារ៉ាប់រង របាយការណ៍នេះត្រូវធ្វើទៅ បន្ទាប់ពីផ្តល់សេវារួច បន្ទាប់ពីដាក់ជូនការទាមទារសំណង ហើយឮបន្ទាប់ពីត្រូវបាន វិនិច្ឆ័យដោយអ្នកធានារ៉ាប់រង។ ឧទាហរណ៍ មានករណីមួយចំនួន នៅពេលដែលមានការបញ្ឈប់នៅ

ឈ្មោះគោលនយោបាយ៖	ការ ទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	កាលបរិច្ឆេទពិនិត្យចុងក្រោយ៖	1/23/2026	ទំព័រ៖	3
កំណែ៖	7.0	កាលបរិច្ឆេទកែប្រែចុងក្រោយ៖	1/23/2026	កាលបរិច្ឆេទដើម៖	12/2/2019

ក្នុងការវិនិច្ឆ័យអំពីការទាមទារសំណង
មានបន្ថែមអំពីកន្លែងដែលត្រូវផ្ញើរបាយការណ៍ទៅអ្នកជំងឺ
មុនអនុវត្តដំណើរការនៃការទាមទារសំណង។

ដោយសារអ្នកជំងឺត្រូវផ្តល់ព័ត៌
និង/ឬអ្នកធានា

អ្នកតំណាង BSMH និង/ឬអ្នកដែលត្រូវបានចាត់តាំងរបស់ពួកគេ
អាចព្យាយាមទាក់ទងអ្នកជំងឺ/អ្នកធានា (តាមទូរស័ព្ទ សំបុត្រ ឬអ៊ីមែល) ក្នុងរដ្ឋនៃការគិតវិក្កយបត្រ
មុនបន្តការប្រមូលប្រាក់។
កិច្ចខិតខំចំពោះការប្រមូលប្រាក់ត្រូវបានចងក្រងជាឯកសារនៅលើគណនីរបស់អ្នកជំងឺ។

រដ្ឋនៃរបាយការណ៍:

រដ្ឋនៃរបាយការណ៍នឹងត្រូវបានរាស់សួរដាច់ពីពេលដែលរបាយការណ៍ដំបូងត្រូវបានផ្ញើទៅអ្នកជំងឺ
(កាលបរិច្ឆេទផ្ញើ) និងរួមមានដូចខាងក្រោម:

- របាយការណ៍ជាបន្តបន្ទាប់ត្រូវបានផ្ញើទៅអ្នកជំងឺ/អ្នកធានាក្នុងរយៈពេល 30
ថ្ងៃបន្ថែមដើម្បីទាញយកនៅក្នុងដំណើរការនៃការចេញរបាយការណ៍:
 - ទី 1 - កាលបរិច្ឆេទទូទាត់វិក្កយបត្រដំបូង
 - ទី 2 - ប្រៃសណីយ៍ 30 ថ្ងៃ
 - ទី 3 - ប្រៃសណីយ៍ 60 ថ្ងៃ
 - ទី 4 - ប្រៃសណីយ៍ 90 ថ្ងៃ និងសេចក្តីជូនដំណឹងអំពីការបញ្ជូនទៅទីភ្នាក់ងារ
ប្រមូលប្រាក់ ប្រសិនបើចំនួនទឹកប្រាក់មិនបានបង់ ឬពាក្យសុំ HFA មិនបានទទួល
 - ទី 5 - ប្រៃសណីយ៍ 120 ថ្ងៃ - ការដាក់ជូនទៅទីភ្នាក់ងារប្រមូលប្រាក់
(សំបុត្រផ្ញើពីផ្នែកប្រមូលប្រាក់) ស្ថិតក្រោមបទប្បញ្ញត្តិនៃគោលនយោបាយនេះ។
 - ទីភ្នាក់ងារប្រមូលប្រាក់ទីពីរ ឬទីបីអាចត្រូវបានប្រើ
យោងតាមបទប្បញ្ញត្តិនៃគោលនយោបាយនេះ។

សកម្មភាពនៃការប្រមូលប្រាក់វិសាមញ្ញ (ECAs) :

សម្រាប់គោលបំណងនៃគោលនយោបាយនេះ:

ក៏ដូចដែលបានកំណត់នៅក្នុងផ្នែកនិយមន័យនៃឯកសារនេះ: ECA

រួមបញ្ចូលសកម្មភាពផ្លូវច្បាប់សកម្មភាពតុលាការ និងសកម្មភាពរាយការណ៍ឥណទាន។

- សកម្មភាពផ្លូវច្បាប់ & សកម្មភាពតុលាការនៃ ECAs – BSMH ហាមឃាត់នូវសកម្មភាពផ្លូវច្បាប់
និងសកម្មភាពតុលាការរបស់ ECAs រួមមានជាអាទិ៍:
 - ការដាក់បំណុលលើបុគ្គល
 - ការរឹបអូសទ្រព្យសម្បត្តិដាក់ស្តែងរបស់បុគ្គល
 - ការអូសយកឬការរឹបអូសគណនីធនាគារ ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់បុគ្គល
 - ការចូលរួមនៅក្នុងបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងបុគ្គល
 - ការបណ្តាលឱ្យមានការចាប់ខ្លួន ដីកាចាប់ខ្លួន
ឬដំណើរការតុលាការដែលស្រដៀងគ្នានេះ
 - ការកាត់យកប្រាក់ឈ្នួល ឬប្រាក់ចំណូលផ្សេងទៀតរបស់បុគ្គល

BSMH មិនអនុវត្តសកម្មភាពផ្លូវច្បាប់ ឬសកម្មភាពតុលាការរបស់ ECAs ខាងលើ
ឬអនុញ្ញាតឱ្យអ្នកលក់ណាមួយអនុវត្តសកម្មភាពជំនួសខ្លួនឡើយ។

- សកម្មភាពរាយការណ៍ឥណទាន - BSMH
អាចនឹងធ្វើការរាយការណ៍ដល់ការិយាល័យឥណទានជាទៀងទាត់ក្នុងកាលៈទេសៈជាក់លាក់

ឈ្មោះគោលនយោបាយ:	ការ ទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	កាលបរិច្ឆេទពិនិត្យចុងក្រោយ:	1/23/2026	ទំព័រ:	4
កំណែ:	7.0	កាលបរិច្ឆេទកែប្រែចុងក្រោយ:	1/23/2026	កាលបរិច្ឆេទដើម:	12/2/2019

ក្នុងករណីដែល៖

- មានការខិតខំប្រឹងប្រែងសមហេតុផលក្នុងការកំណត់ថា តើបុគ្គលនោះមានសិទ្ធិទទួលបានជំនួយក្រោមគោលនយោបាយ និងដូចអ្វីដែលបានកំណត់ខាងក្រោមឬអត់ និង HFA
- លក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិ និងគោលនយោបាយដែលអាចអនុវត្តបានទាំងអស់ ត្រូវបានបំពេញទៅតាមតម្រូវការ។
- ការថែទាំដែលចាំបាច់ផ្នែកវេជ្ជសាស្ត្រ - ស្របតាមច្បាប់ជាធរមាន និងគោលនយោបាយរបស់ BSMH៖
 - BSMH នឹងមិនពន្យារពេល បដិសេធ ឬតម្រូវឱ្យមានការបង់ប្រាក់មុនពេលផ្តល់ការថែទាំសុខភាពដែលចាំបាច់នោះទេ ដោយសារតែការមិនទូទាត់វិក្កយបត្រមួយ ឬច្រើនរបស់ បុគ្គលណាម្នាក់សម្រាប់ការថែទាំដែលបានផ្តល់កាលពីមុន ដែលស្ថិតក្រោមគោលនយោបាយរបស់ HFA ។

ការខិតខំប្រឹងប្រែងដើម្បីកំណត់សិទ្ធិទទួលបាន HFA៖

- BSMH នឹងអនុញ្ញាតឱ្យអ្នកជំងឺដាក់ពាក្យសុំ HFA ទាំងស្រុងក្នុងរយៈពេលនៃពាក្យសុំចំនួន 240 ថ្ងៃ (ដូចបានកំណត់នៅក្នុងនេះ)។
- BSMH នឹងមិនពាក់ព័ន្ធក្នុង ECAs ប្រឆាំងនឹងអ្នកជំងឺ ឬអ្នកធានា ដោយគ្មានការកខិតខំប្រឹងប្រែងសមស្របដើម្បីកំណត់សិទ្ធិទទួលបានរបស់អ្នកជំងឺ ក្រោមគោលនយោបាយ HFA ទេ។ ពិសេស៖
 - BSMH នឹងជូនដំណឹងដល់បុគ្គលអំពីគោលនយោបាយ HFA ដូចដែលបានរៀបរាប់នៅក្នុងនេះ មុនចាប់ផ្តើម ECAs ណាមួយ ដើម្បីទទួលបាន ការទូទាត់សម្រាប់ការថែទាំ និងចៀសវាងពីការចាប់ផ្តើម ECAs បែបនោះសម្រាប់ យ៉ាងតិច 120 ថ្ងៃពីសេចក្តីថ្លែងអំពីការទូទាត់វិក្កយបត្រក្រោយ ពេលចេញពីមន្ទីរពេទ្យសម្រាប់ការថែទាំ។
 - ប្រសិនបើ BSMH មានបំណងចង់បន្ត ECAs ចំណុចខាងក្រោមនឹង កើតមានឡើងយ៉ាងហោចណាស់ 30 ថ្ងៃមុនការចាប់ផ្តើម ECAs មួយ ឬច្រើនជាដំបូង។
 - BSMH នឹងជូនដំណឹងអ្នកជំងឺជាលាយលក្ខណ៍អក្សរថា ជំនួយហិរញ្ញវត្ថុមានសម្រាប់បុគ្គលដែលមានសិទ្ធិទទួលបានកំណត់ ECAs សម្ភារ (ឬភាគីដែលមានសិទ្ធិផ្សេងទៀត) ដែលមានបំណងចង់ចាប់ផ្តើម ដើម្បីទទួលបានការទូទាត់សម្រាប់ការថែទាំ និងបញ្ជាក់អំពីថ្ងៃកំណត់ ដែលបន្ទាប់ពីនោះ ECAs នេះអាចត្រូវបានចាប់ផ្តើម ដែលមិនឆាប់ជាង 30 ថ្ងៃ ក្រោយកាលបរិច្ឆេទនៃការផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរ។
 - ការជូនដំណឹងខាងលើនឹងរួមបញ្ចូលសេចក្តីសង្ខេបភាសាសាមញ្ញនៃ គោលនយោបាយ HFA
 - BSMH នឹងធ្វើការខិតខំប្រឹងប្រែងដ៏សមស្រប ដើម្បីជូនដំណឹងដោយផ្ទាល់មាត់ដល់អ្នកជំងឺអំពីគោលនយោបាយ HFA និងអំពីរបៀបដែលបុគ្គលអាចទទួលបានជំនួយជាមួយការដំណើរ ការពាក្យសុំ។

ប្រសិនបើ		BSMH	ប្រមូលផ្តុំវិក្កយបត្រដែល		
ឈ្មោះគោលនយោបាយ៖	ការ	កាលបរិច្ឆេទពិនិត្យចុងក្រោយ៖	1/23/2026	ទំព័រ៖	5
កំណែ៖	ទូទាត់វិក្កយបត្រ និងប្រមូលប្រាក់ 7.0	កាលបរិច្ឆេទកែប្រែចុងក្រោយ៖	1/23/2026	កាលបរិច្ឆេទដើម៖	12/2/2019

នៅជំពាក់របស់បុគ្គលចំពោះករណីជាច្រើននៃការថែទាំមុនការចាប់ផ្តើម ECAs មួយ
ឬច្រើន ដើម្បីទទួលបានការទូទាត់ចំពោះវិក្កយបត្រទាំងនោះ
វានឹងគេចផុតពីការចាប់ផ្តើម ECAs រហូតដល់ 120 ថ្ងៃ
បន្ទាប់ពីវាផ្តល់សេចក្តីថ្លែងអំពីការទូទាត់វិក្កយបត្រក្រោយពេលចេញពីមន្ទីរពេទ្យស
ម្រាប់ករណីថ្មីៗភាគច្រើននៃការថែទាំ ដែលត្រូវបានបញ្ចូលក្នុងការប្រមូលផ្តុំ។

ការដំណើរការពាក្យសុំ HFA ៖

- ប្រសិនបើបុគ្គលណាម្នាក់ដាក់ជូននូវពាក្យសុំ HFA ដែលមិនពេញលេញអំឡុងពេលនៃការដាក់ពាក្យសុំ BSMH នឹង៖
 - ព្យួរនូវរាល់ ECAs មិនឱ្យទទួលបានការទូទាត់សម្រាប់ការថែទាំ និង
 - ផ្តល់ជូនបុគ្គលនូវសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរដែលពិពណ៌នាអំពីព័ត៌មានបន្ថែម និង/ឬឯកសារចាំបាច់នានាដែលមានចែងនៅក្នុងគោលនយោបាយ HFA ឬទម្រង់ពាក្យសុំរបស់ HFA ដែលត្រូវតែដាក់ដើម្បីបំពេញពាក្យសុំ ហើយដែលរួមមានព័ត៌មានទាក់ទងនឹងរបស់ BSMH ដែលមានចែងនៅចុងបញ្ចប់នៃគោលនយោបាយនេះ។
- ប្រសិនបើបុគ្គលដាក់ពាក្យសុំ HFA ពេញលេញក្នុងអំឡុងពេលនៃពាក្យសុំ BSMH នឹង៖
 - ព្យួរនូវរាល់ ECAs មិនឱ្យទទួលបានការទូទាត់សម្រាប់ការថែទាំ
 - ធ្វើការកំណត់សិទ្ធិទទួលបាន ថា តើបុគ្គលនេះមានសិទ្ធិទទួលបាន HFA ចំពោះការថែទាំ និងជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការកំណត់សិទ្ធិទទួលបាន (រួមមាន ប្រសិនបើអនុវត្តបាន ជំនួយដែលបុគ្គលមានសិទ្ធិទទួលបាន) និងមូលដ្ឋានសម្រាប់ការកំណត់នេះ។
 - ប្រសិនបើបុគ្គលត្រូវបានកំណត់ថាមានសិទ្ធិទទួលបាន HFA សម្រាប់ការថែទាំនោះ BSMH នឹង៖
 - ប្រសិនបើបុគ្គលម្នាក់ត្រូវបានកំណត់ឱ្យមានសិទ្ធិទទួលបានជំនួយក្រៅពីការថែទាំដោយឥតថ្លៃ ផ្តល់ឱ្យបុគ្គលនូវលក្ខណៈដូចខាងក្រោមនេះ៖
 - សេចក្តីថ្លែងការណ៍ទូទាត់វិក្កយបត្រដែលបង្ហាញនូវចំនួនទឹកប្រាក់ដែលបុគ្គលជំពាក់សម្រាប់ការថែទាំ ក្នុងនាមជាបុគ្គលដែលមានសិទ្ធិទទួលបាន HFA
 - តើចំនួនទឹកប្រាក់នោះកំណត់ដោយរបៀបណា ហើយ
 - លើកឡើង ឬរៀបរាប់អំពីរបៀបដែលបុគ្គលនោះអាចទទួលបានព័ត៌មានអំពី AGB សម្រាប់ការថែទាំ ឬ
 - លើកឡើង ឬរៀបរាប់អំពីរបៀបដែលបុគ្គលនោះអាចស្នើសុំជំនួយសប្បុរសធម៌បន្ថែមក្រោម HFA នេះ។
 - សងទៅបុគ្គលនោះវិញនូវទឹកប្រាក់ដែលបុគ្គលនោះបានបង់លើការថែទាំ (មិនថាទៅ BSMH ឬភាគីណាមួយផ្សេងទៀត ដែល BSMH បានបញ្ជូនទៅបានលក់បំណុលរបស់បុគ្គលនោះសម្រាប់ការថែទាំ) ដែលលើសពីទឹកប្រាក់ដែលរូបគេត្រូវបានកំណត់ដោយទទួលខុសត្រូវផ្ទាល់ខ្លួនសម្រាប់ការទូទាត់ក្នុងនាមជាបុគ្គលដែលមានសិទ្ធិទទួលបាន HFA លើកលែងតែទឹកប្រាក់លើសនោះតិចជាង \$5 (ឬចំនួនទឹកប្រាក់បែបនោះផ្សេងទៀតត្រូវបានបោះពុម្ពផ្សាយក្នុងព្រឹត្តិបត្រចំណូលផ្ទៃក្នុង)។
 - ចាត់វិធានការដែលមានយ៉ាងសមស្របដើម្បីផ្លាស់ប្តូរ ECAs ណាមួយ (ដោយ

ឈ្មោះគោលនយោបាយ៖	ការទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	កាលបរិច្ឆេទពិនិត្យចុងក្រោយ៖	1/23/2026	ទំព័រ៖	6
កំណែ៖	7.0	កាលបរិច្ឆេទកែប្រែចុងក្រោយ៖	1/23/2026	កាលបរិច្ឆេទដើម៖	12/2/2019

មានការលើកលែងការលក់បំណុល) ធ្វើឡើងប្រឆាំងនឹងបុគ្គលដើម្បី
ទទួលបានការទូទាត់សម្រាប់ការថែទាំ។

- នៅពេលដែលគ្មានការដាក់ពាក្យសុំ HFA លើកលែងតែរហូតដល់ BSMH ទទួលបានពាក្យសុំ HFA អំឡុងពេលដាក់ពាក្យស្នើសុំ BSMH ដូចដែលអាចអនុវត្តបាន អាចផ្តល់ឆ្លើយ ECA's ឱ្យទទួលបានការទូទាត់សម្រាប់ការថែទាំនៅពេលដែលវាបានជូនដំណឹងបុគ្គលអំពី HFA ដូចដែលបានពិពណ៌នានៅទីនេះ។

បទប្បញ្ញត្តិផ្សេងៗ៖

- **វិធានការប្រឆាំងនឹងការរំលោភបំពាន** - BSMH នឹងមិនផ្អាកការកំណត់របស់ខ្លួនដែលបុគ្គលម្នាក់មិនមានសិទ្ធិទទួលបាន HFA លើព័ត៌មានដែល BSMH មានហេតុផលដើម្បីជឿនោះ គឺមិនអាចជឿជាក់បាន ឬមិនត្រឹមត្រូវ ឬលើព័ត៌មានដែលទទួលបានពីបុគ្គលក្រោមការបង្ខិតបង្ខំ ឬតាមរយៈការប្រើប្រាស់ការអនុវត្តដោយបង្ខំ។
- **ការកំណត់សិទ្ធិទទួលបាន Medicaid** - BSMH នឹងមិនខកខានខិតខំប្រឹងប្រែងដើម្បីកំណត់ថាតើបុគ្គលនោះមានសិទ្ធិទទួលបាន HFA សម្រាប់ការថែទាំ ប្រសិនបើ ក្រោយពីទទួលបានពាក្យសុំ HFA ពេញលេញ ពីបុគ្គលដែល BSMH ជឿថាអាចមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Medicaid BSMH ពន្យារការកំណត់ថាតើបុគ្គលនោះមានសិទ្ធិទទួលបាន HFA សម្រាប់ការថែទាំរហូតដល់ពាក្យសុំ Medicaid របស់បុគ្គលនោះត្រូវបានបញ្ចប់ និងដាក់ជូន និងកំណត់ទៅពាក់ព័ន្ធទៅនឹងសិទ្ធិទទួលបាន Medicaid របស់បុគ្គល ដែលត្រូវបានធ្វើឡើង។
- **គ្មានការបោះបង់ពាក្យសុំ HFA** - ទទួលបានការបោះបង់សិទ្ធិដែលមានហត្ថលេខាពីបុគ្គលដូចជារបាយការណ៍ដែលមានហត្ថលេខា ដែលបុគ្គលនោះមិនចង់ស្នើសុំជំនួយក្រោមគោលនយោបាយ HFA ឬទទួលបានការជូនដំណឹងដែលមានរៀបរាប់នៅក្នុងនេះ៖ នឹងមិនបង្កើតជាការកំណត់ដែលបុគ្គលនោះមិនមានសិទ្ធិទទួលបាន HFA ដោយខ្លួនឯងនោះទេ។
- **អំណាចចុងក្រោយក្នុងការកំណត់សិទ្ធិទទួលបាន HFA** - អំណាចចុងក្រោយក្នុងការកំណត់ថា BSMH បានខិតខំប្រឹងប្រែងសមស្របដើម្បីកំណត់ថាតើបុគ្គលនោះមានសិទ្ធិទទួលបាន HFA និងអាចពាក់ព័ន្ធនឹង ECA's ប្រឆាំងនឹងបុគ្គលនោះ អាស្រ័យលើផ្នែកសេវាហិរញ្ញវត្ថុអ្នកជំរើរបស់ BSMH ។
- **កិច្ចព្រមព្រៀងជាមួយភាគីផ្សេងទៀត** - ប្រសិនបើ BSMH លក់ ឬសំដៅលើបំណុលរបស់បុគ្គលពាក់ព័ន្ធនឹងការថែទាំដល់ភាគីផ្សេងទៀត BSMH នឹងចុះកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរចង់ភ្ជាប់ផ្លូវច្បាប់ជាមួយភាគីដែលត្រូវបានចាត់តាំងយ៉ាងសមស្របដើម្បីធានាថាមិនមានការធ្វើ ECA's ដើម្បីទទួលបានការទូទាត់សម្រាប់ការថែទាំរហូតដល់មានការខិតខំប្រឹងប្រែងដើម្បីកំណត់ថាតើបុគ្គលនោះមានសិទ្ធិទទួលបាន HFA សម្រាប់ការថែទាំឬក៏អត់?
- **ការផ្តល់ជូនឯកសារតាមប្រព័ន្ធអេឡិចត្រូនិក** - BSMH អាចផ្តល់ជូននូវការជូនដំណឹង

ឈ្មោះគោលនយោបាយ៖	ការទូទាត់វិក្កយបត្រនិងប្រមូលប្រាក់	កាលបរិច្ឆេទពិនិត្យចុងក្រោយ៖	1/23/2026	ទំព័រ៖	7
កំណែ៖	7.0	កាលបរិច្ឆេទកែប្រែចុងក្រោយ៖	1/23/2026	កាលបរិច្ឆេទដើម៖	12/2/2019

ឬការទំនាក់ទំនងជាលាយលក្ខណ៍អក្សរ ឬការទំនាក់ទំនងដែលត្រូវបានរៀបរាប់
នៅក្នុងគោលនយោបាយនេះតាមប្រព័ន្ធអេឡិចត្រូនិក (ឧទាហរណ៍ ដោយអ៊ីមែល)
ទៅបុគ្គលណាមួយដែលបង្ហាញថាប្រភេទទទួលបានការជូនដំណឹង ឬការទំនាក់ទំនង
ជាលាយលក្ខណ៍អក្សរតាមប្រព័ន្ធអេឡិចត្រូនិក។

V. និយមន័យ

- **AGB –** ចំនួនទឹកប្រាក់ដែលត្រូវបានទូទាត់វិក្កយបត្រជាទូទៅសម្រាប់ការសង្គ្រោះបន្ទាន់
ឬការថែទាំផ្នែកវេជ្ជសាស្ត្រផ្សេងទៀតដែលចាំបាច់ដល់បុគ្គលដែលមានការធានារ៉ាប់រង។
- **រយៈពេលដាក់ពាក្យសុំ** – កំឡុងពេលដែល BSMH ត្រូវតែទទួលយក និងដំណើរការពាក្យសុំ
ជំនួយហិរញ្ញវត្ថុក្រោម HFA ដែលបានដាក់ដោយបុគ្គលដើម្បីធ្វើឱ្យមានកិច្ចខិតខំ ប្រឹងប្រែង
សមហេតុផលដើម្បីកំណត់ថាតើបុគ្គលនោះមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុក្រោមគោលនយោបាយ
នេះឬទេ។ រយៈពេលនៃពាក្យសុំចាប់ផ្តើមនៅកាលបរិច្ឆេទផ្តល់ការថែទាំ ហើយបញ្ចប់វិញនៅ 240
ថ្ងៃក្រោយបន្ទាប់ពីកាលបរិច្ឆេទដែលសេចក្តី
ថ្លែងការណ៍អំពីការទូទាត់វិក្កយបត្រក្រោយចេញពីមន្ទីរពេទ្យសម្រាប់ការថែទាំដែលត្រូវបានផ្តល់ជូន
ឬយ៉ាងហោចណាស់ 30 ថ្ងៃបន្ទាប់ពី BSMH ផ្តល់ជូនបុគ្គលនោះនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរ
ដែលកំណត់ថ្លៃផុតកំណត់ ដែលក្រោយមក ECAs ត្រូវបានចាប់ផ្តើម។
- **BSMH –** Bon Secours Mercy Health
- **ទីតាំងថែទាំសុខភាព BSMH -** មន្ទីរពេទ្យ Bon Secours Mercy Health
- **ECA –** ECA
គឺជាសកម្មភាពដែលធ្វើឡើងដោយទីតាំងមន្ទីរពេទ្យប្រឆាំងនឹងបុគ្គលដែលទាក់ទងនឹងការទទួល
បានប្រាក់ទូទាត់វិក្កយបត្រសម្រាប់ការថែទាំដែលមានធានារ៉ាប់រងក្រោមគោលនយោបាយជំនួយហិរ
ញ្ញវត្ថុរបស់មន្ទីរពេទ្យដែលពាក់ព័ន្ធនឹងការរាយការណ៍ព័ត៌មានមិនល្អអំពីបុគ្គលម្នាក់ទៅកាន់ភ្នាក់ងារ
រាយការណ៍ឥណទានអ្នកប្រើប្រាស់ ឬការិយាល័យឥណទាន
ដោយទាមទារការទូទាត់មុនពេលផ្តល់ការថែទាំចាំបាច់ពាក់ព័ន្ធនឹងវេជ្ជសាស្ត្រ
ឬបដិសេធការថែទាំដោយសារតែការមិនបង់ប្រាក់
ឬដំណើរការតុលាការដែលទាមទារឱ្យមានដំណើរការផ្លូវច្បាប់។ សកម្មភាពផ្លូវច្បាប់
ឬសកម្មភាពតុលាការរួមមានជាអាទិ៍ ការដាក់បំណុលលើបុគ្គល
ការរឹបអូសទ្រព្យសម្បត្តិជាក់ស្តែងរបស់បុគ្គល ការរឹបអូសឬការរឹបអូសគណនីធនាគារ
ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់បុគ្គល ការចូលរួមក្នុងបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងបុគ្គល
ការបណ្តាលឱ្យមានការចាប់ខ្លួន ឬដីកាចាប់ខ្លួន និងការកាត់យកប្រាក់ឈ្នួល
ឬប្រាក់ចំណូលផ្សេងទៀតរបស់បុគ្គល។
- **HFA -** ជំនួយហិរញ្ញវត្ថុសម្រាប់ការថែទាំសុខភាព។
- **គោលនយោបាយរបស់ HFA–** គោលនយោបាយជំនួយហិរញ្ញវត្ថុសម្រាប់ការថែទាំសុខភាព BSMH ។

ឈ្មោះគោលនយោបាយ:	ការ ទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	កាលបរិច្ឆេទពិនិត្យចុងក្រោយ:	1/23/2026	ទំព័រ:	8
កំណែ:	7.0	កាលបរិច្ឆេទកែប្រែចុងក្រោយ:	1/23/2026	កាលបរិច្ឆេទដើម:	12/2/2019

- បុគ្គលដែលមានសិទ្ធិទទួលបាន HFA - បុគ្គលដែលមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុក្រោមគោលនយោបាយ HFA (មិនគិតពីថាតើបុគ្គលនោះបានដាក់ពាក្យស្នើសុំជំនួយក្រោមគោលនយោបាយ HFA) ឬទេ។

VI. ឯកសារភ្ជាប់

ឯកសារភ្ជាប់ទី 1 - ផ្នែកព័ត៌មានទំនាក់ទំនង BSMH

VII. គោលនយោបាយដែលទាក់ទង

BSMH ផ្តល់ជូនជម្រើសផ្សេងទៀតសម្រាប់ អ្នកជំងឺដែលមិនមានការធានារ៉ាប់រង ឬមិនមានធានារ៉ាប់រងគ្រប់គ្រាន់ ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុក្រោមគោលនយោបាយ HFA ។ សម្រាប់ព័ត៌មានបន្ថែមសូមមើលគោលនយោបាយ BSMH ដូចខាងក្រោម៖

- BSMH - ជំនួយហិរញ្ញវត្ថុសម្រាប់ការថែទាំសុខភាព
- គោលនយោបាយបញ្ចុះថ្លៃដែលបង់ដោយខ្លួនឯង / ដែលគ្មានការធានាពី BSMH

BSMH រក្សានូវជំនួយហិរញ្ញវត្ថុផ្នែកថែទាំសុខភាពដាច់ដោយឡែក និងគោលនយោបាយទូទាត់វិក្កយបត្រនិងប្រមូលប្រាក់សម្រាប់ទីតាំងអនុវត្ត BSMH Medical Group និងកន្លែងថែទាំបន្ទាន់។ សម្រាប់ព័ត៌មានបន្ថែម សូមមើលគោលនយោបាយខាងក្រោម៖

- ជំនួយហិរញ្ញវត្ថុសម្រាប់ការថែទាំសុខភាពរបស់ BSMH Medical Group
- គោលនយោបាយទូទាត់វិក្កយបត្រ និងប្រមូលប្រាក់របស់ BSMH Medical Group
- ជំនួយហិរញ្ញវត្ថុសម្រាប់ការថែទាំសុខភាពថែទាំបន្ទាន់ BSMH
- គោលនយោបាយទូទាត់វិក្កយបត្រ និងប្រមូលប្រាក់សម្រាប់ការថែទាំបន្ទាន់ BSMH

ឈ្មោះគោលនយោបាយ៖

ការ
ទូទាត់វិក្កយបត្រ
និងប្រមូលប្រាក់
7.0

កាលបរិច្ឆេទពិនិត្យចុងក្រោយ៖

1/23/2026

ទំព័រ៖

9

កំណែ៖

កាលបរិច្ឆេទកែប្រែចុងក្រោយ៖

1/23/2026

កាលបរិច្ឆេទដើម៖

12/2/2019

VIII. ការគ្រប់គ្រងកំណែ

កំណែ	កាលបរិច្ឆេទ	ការពិពណ៌នា	រៀបចំដោយ
1.0	11/25/2019	គោលនយោបាយទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	ហិរញ្ញវត្ថុ / Travis Crum
2.0	2/18/2021	គោលនយោបាយទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	ហិរញ្ញវត្ថុ / Travis Crum
3.0	2/17/2022	គោលនយោបាយទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	ហិរញ្ញវត្ថុ / Travis Crum
4.0	1/24/2023	គោលនយោបាយទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	ហិរញ្ញវត្ថុ / Travis Crum
5.0	1/22/2024	គោលនយោបាយទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	ហិរញ្ញវត្ថុ / Travis Crum
6.0	1/24/2025	គោលនយោបាយទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	ហិរញ្ញវត្ថុ / Travis Crum
7.0	1/23/2026	គោលនយោបាយទូទាត់វិក្កយបត្រ និងប្រមូលប្រាក់	ហិរញ្ញវត្ថុ / Travis Crum

ឈ្មោះគោលនយោបាយ:

ការ
ទូទាត់វិក្កយបត្រ
និងប្រមូលប្រាក់
7.0

កាលបរិច្ឆេទពិនិត្យចុងក្រោយ:

1/23/2026

ទំព័រ:

10

កំណែ:

កាលបរិច្ឆេទកែប្រែចុងក្រោយ:

1/23/2026

កាលបរិច្ឆេទដើម:

12/2/2019

ព័ត៌មានទំនាក់ទំនង៖

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង BSMH ដូចខាងក្រោមសម្រាប់មន្ទីរពេទ្យ Mercy Health

គេហទំព័រ	www.bsmhealth.org/financial-assistance www.mercy.com/financial-assistance	
ទូរស័ព្ទ	1-855-732-0138	
ដោយសំបុត្រប្រៃសណីយ៍	Mercy Health Public Benefits Dept PO Box 631774 Cincinnati, OH 45263-1774	
ផ្ទាល់	Mercy Health - Anderson Hospital 7500 State Road Cincinnati, OH 45255 Dept: Financial Counseling Mercy Health – Clermont Hospital 3000 Hospital Drive Batavia, Ohio 45103 Dept: Financial Counseling Mercy Health – Fairfield Hospital 3000 Mack Road Fairfield, Ohio 45014 Dept: Financial Counseling The Jewish Hospital – Mercy Health 4777 E. Galbraith Road Cincinnati, Ohio 45236 Dept: Financial Counseling Mercy Health – West Hospital 3300 Mercy Health Blvd., Cincinnati, Ohio 45211 Dept: Financial Counseling Mercy Health – Kings Mills Hospital 5,440 Kings Island Drive Mason, Ohio 45040 Dept: Financial Counseling Mercy Health - Springfield Regional Medical Center 100Medical Center Drive (នៅឯ West North St) Springfield, Ohio, 45504 Dept: Financial Counseling Mercy Health – Urbana Hospital 904 Scioto St, Urbana, OH 43078 Dept: Financial Counseling Mercy Health - St. Rita’s Medical Center 730 W. Market St. Lima, OH 45801 Dept: Financial Counseling	Mercy Health - St. Anne Hospital 3404 W. Sylvania Avenue Toledo, OH 43623 Dept: Financial Counseling Mercy Health - Defiance Hospital 1404 E. Second Street Defiance, OH 43512 Dept: Financial Counseling Mercy Health - Tiffin Hospital 45 St. Lawrence Drive Tiffin, OH 44883 Dept: Financial Counseling Mercy Health - Willard Hospital 1100Neal Zick Rd . Willard, OH 44890 Dept: Financial Counseling Mercy Health – Perrysburg Hospital 12623Eckel Junction Rd. Perrysburg, OH 43551 Dept: Financial Counseling Mercy Health - St. Elizabeth Youngstown Hospital 1044 Belmont Ave. Youngstown, OH 44501 Dept: Financial Counseling Mercy Health - St. Elizabeth Boardman Hospital 8401 Market St. Boardman, OH 44512 Dept: Financial Counseling Mercy Health - St. Joseph Warren Hospital 667 Eastland Avenue Warren, Ohio 44484 Dept: Financial Counseling Mercy Health – Lorain Hospital 3700 Kolbe Rd. Lorain, OH 44053 Dept: Financial Counseling

ឈ្មោះគោលនយោបាយ៖	ការ	កាលបរិច្ឆេទពិនិត្យចុងក្រោយ៖	1/23/2026	ទំព័រ៖	11
កំណែ៖	ទូទាត់វិក្កយបត្រ និងប្រមូលប្រាក់ 7.0	កាលបរិច្ឆេទកែប្រែចុងក្រោយ៖	1/23/2026	កាលបរិច្ឆេទដើម៖	12/2/2019

	Mercy Health - Lourdes Hospital 1530 Lone Oak Rd Paducah, KY 42003 Dept: Financial Counseling Mercy Health - Marcum and Wallace Hospital 60 Mercy Court Irvine, KY 40336 Dept: Financial Counseling Mercy Health - St. Vincent Medical Center 2213 Cherry Street Toledo, OH 43608 Dept.: Financial Counseling Mercy Health - St. Charles Hospital 2600 Navarre Avenue Oregon, OH 43616 Dept.: Financial Counseling	Mercy Health - Allen Hospital 200 W. Lorain St. Oberlin, Ohio 44074 Dept: Financial Counseling
--	--	--

ព័ត៌មាន៖

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង BSMH ដូចខាងក្រោមសម្រាប់ **មន្ទីរពេទ្យ Bon Secours**៖

គេហទំព័រ	www.bsmhealth.org/financial-assistance www.fa.bonsecours.com	
ទូរស័ព្ទ	804-342-1500 (Local Richmond) 877-342-1500	
តាមសំបុត្រប្រៃសណីយ៍	Bon Secours Mercy Health Financial Aid P.O. Box 631360 Cincinnati, OH 45263-1360	
ផ្ទាល់	Bon Secours St. Francis Medical Center 13710St .Francis Boulevard Midlothian, VA 23114 Dept: Financial Counseling Bon Secours – Richmond Community Hospital 1500N .28th Street Richmond, VA 23223 Dept: Financial Counseling Bon Secours Memorial Regional Medical Center 8260 Atlee Road Mechanicsville, VA 23116 Dept: Financial Counseling Bon Secours St. Mary's Hospital 5801 Brema Road Richmond, VA 23226 Dept: Financial Counseling Rappahannock General Hospital 101 Harris Road Kilmarnock, VA 22482 Dept: Financial Counseling	Bon Secours Mary Immaculate Hospital 2 Bernadine Dr Newport News, VA 23602 Dept: Financial Counseling Bon Secours Maryview Medical Center 3636 High Street Portsmouth, VA 23707 Dept: Financial Counseling Bon Secours Harbor View Medical Center (បាត់ស្រ្តីខេត្តសកា ឆ្នាំ 2025) 1,020 Bon Secours Drive Suffolk, VA 23435 Dept: Financial Counseling St. Francis Downtown One St. Francis Drive Greenville, SC 29601 Dept: Financial Counseling St. Francis Eastside 125 Commonwealth Drive Greenville, SC 29615

ឈ្មោះគោលនយោបាយ៖	ការ	កាលបរិច្ឆេទពិនិត្យចុងក្រោយ៖	1/23/2026	ទំព័រ៖	12
កំណែ៖	ទូទាត់វិក្កយបត្រ និងប្រមូលប្រាក់ 7.0	កាលបរិច្ឆេទកែប្រែចុងក្រោយ៖	1/23/2026	កាលបរិច្ឆេទដើម៖	12/2/2019

	Bon Secours – Southside Medical Center 200 Medical Park Blvd Petersburg, VA 23805 Dept: Financial Counseling Bon Secours - Southern Virginia Medical Center 727 N Main Street Emporia, VA 23847 Dept: Financial Counseling Bon Secours Southampton Memorial Hospital 100 Fairview Drive Franklin, VA 23851 Dept: Financial Counseling	Dept: Financial Counseling St. Francis Millennium 2 Innovation Drive Greenville, SC 29607 Dept: Financial Counseling
--	---	--

ឈ្មោះគោលនយោបាយ:

ការ
ទូទាត់វិក្កយបត្រ
និងប្រមូលប្រាក់
7.0

កាលបរិច្ឆេទពិនិត្យចុងក្រោយ:

1/23/2026

ទំព័រ:

13

កំណែ:

កាលបរិច្ឆេទកែប្រែចុងក្រោយ:

1/23/2026

កាលបរិច្ឆេទដើម:

12/2/2019